



មគ្គុទេសក៍ណែនាំអំពីការកែច្នៃឡើងវិញ

ក្រដាស

- សំបុត្រប្រៃសណីយ៍ ក្រដាសតាមការិយាល័យ និងសាលារៀន
- ទស្សនាវដ្តី និងសៀវភៅកាតាឡុក
- កាសែត និងឯកសារបន្ថែម
- សៀវភៅលេខទូរសព្ទ



ប្រអប់៖

- ក្រដាសឡាំង
- ប្រអប់គ្រាប់ធញ្ញជាតិ និងប្រអប់នំ
- ប្រអប់ស្បែកជើង, ប្រអប់កាដូ និងប្រអប់ឧបករណ៍អេឡិចត្រូនិក
- ប្រអប់ថ្នាំដុះធូញ ប្រអប់ថ្នាំ និងប្រអប់សម្ភារៈបន្ទប់ទឹកផ្សេងៗ

ក្រដាសកាតុង

- កញ្ចប់ទឹកដោះគោ
- ប្រអប់ទឹកផ្លែឈើ
- កញ្ចប់ទឹកសម្ល ទឹកស៊ុប និងប្រអប់ស្រា



កញ្ចប់

- ដប និងក្រឡដាក់អាហារ និងភេសជ្ជៈ



ផ្លាស្ទិក

ដប និងថ្នូរ៖

- ដបទឹក សូដា និងដបទឹកផ្លែឈើ
- ថ្នូរទឹកដោះគោ និងទឹកផ្លែឈើ
- ដបទឹកប៉េងបោះ និងទឹកស្រូបញ្ចាំសាលាដ
- ដបទឹកសាប៊ូលាងចាន និងដបសាប៊ូបោកសម្លៀកបំពាក់
- ដបសាប៊ូកក់សក់ សាប៊ូដុំ និងដបឡេ



កែវ និងប្រអប់៖

- កែវដាក់យ៉ាអូ កែវដាក់បង្ហែម និងកែវដាក់ផ្លែឈើ
- កែវជ័រច្បាអាចបោះចោលបាន និងចានគោម
- ប្រអប់ដាក់ប័រម៉ាហ្គារីន ប្រូម៉ាខាប់ និងនិងប្រអប់ផ្សេងទៀត
- ប្រអប់ផលិតផល និងប្រអប់ដាក់អាហារវេចខ្ចប់

ប្រអប់វេចខ្ចប់៖

- ប្រអប់វេចខ្ចប់ថ្នាំ រឺដីឧបករណ៍ក្មេងលេង និងឧបករណ៍អេឡិចត្រូនិក

លោហៈ

- កំប៉ុងអាហារ និងកំប៉ុងភេសជ្ជៈ



មិនអាចទទួលយកបាន៖ ចុងផ្លាស្ទិក ហ្វូម និងផ្លាស្ទិកវេចខ្ចប់ • ហ្វូមផ្លាស្ទិក (Styrofoam™) • កាកសំណល់អាហារ • កែវជ័រ និងចានជ័រ • ចានកែវ កែវទឹក កញ្ចប់បង្កួច និងសេរ៉ាមិក • សំរាម • ធុងដែលផ្ទុកផលិតផលមានគ្រោះថ្នាក់

ការកែច្នៃលើសពីរទេះរុញ

បរិច្ចាគ ដាក់របស់ និងកែច្នៃបន្ថែមទៀត

មិនមែនអ្វីៗទាំងអស់សុទ្ធតែអាចកែច្នៃបានដោយងាយស្រួលនៅតាមគេហដ្ឋាននោះទេ។ បើទោះបីជារបស់ទាំងនេះ អាចមានបញ្ហាលំបាកមិនបោះចោលក៏ដោយ វាពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់សារជាថ្មី និងកែច្នៃឡើងវិញ ដោយសារវាជាសមាសធាតុយ៉ាងសំខាន់នៃកាកសំណល់របស់យើង។

បរិច្ចាគ



ការបរិច្ចាគរបស់របរដែលអាចប្រើប្រាស់ឡើងវិញបានទៅកាន់អង្គការសប្បុរសធម៌ គឺជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយកាកសំណល់ និងដើម្បីជួយដល់សហគមន៍របស់យើង។ ឧទាហរណ៍៖ មនុស្សទូទៅចោលសម្លៀកបំពាក់ និងក្រណាត់ចំនួន 70 ឆោនក្នុងមួយឆ្នាំ។ អ្នកអាចបរិច្ចាគសម្លៀកបំពាក់ តុក្កតា សម្ភារៈកីឡា សៀវភៅ ឧបករណ៍តន្ត្រី និងរបស់របរផ្សេងទៀតបាន។ ស្វែងរកឱកាសក្នុងការបរិច្ចាគដែលស្ថិតនៅជិតអ្នកនៅលើគេហទំព័រ hennepin.us/choosetoreuse។

ប្រើប្រាស់កន្លែងដាក់សំរាមរបស់ខោនធី Hennepin



ខោនធី Hennepin មានកន្លែងដាក់សំរាមចំនួនពីរ ដែលនិរសនជនអាចយករបស់របរអេឡិចត្រូនិក គ្រឿងបរិក្ខារអេឡិចត្រូនិក និងកាកសំណល់គ្រោះថ្នាក់ និងរបស់របរជាច្រើនទៀតទៅដាក់នៅទីនោះបាន។ កន្លែងនោះបើកដំណើរការពេញមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ hennepin.us/dropoffs ។

ចូលរួមទស្សនាទិវាបរិច្ចាគរបស់របរឈប់ប្រើប្រាស់របស់ក្រុងអ្នក



ក្រុងភាគច្រើន រៀបចំព្រឹត្តិការណ៍បរិច្ចាគរបស់របរឈប់ប្រើប្រាស់ពិសេសមួយដែលរបស់របរពិបាកកែច្នៃជាច្រើន ត្រូវបានគេទទួលយក។ បើទោះបីជារបស់របរដែលគេទទួលយក និងតម្លៃមានការខុសគ្នាទៅតាមទីក្រុងក៏ដោយ ក៏របស់របរជាច្រើនជាទូទៅត្រូវបានគេទទួលយកនៅក្នុងព្រឹត្តិការណ៍អនាម័យទីក្រុង រួមមានគ្រឿងបរិក្ខារអេឡិចត្រូនិក ថ្មពិលឬអាកុយ កម្រាលព្រំ សម្ភារៈសំណង់ គ្រឿងសង្ហារឹម ពួកកម្មចក្ខុវិទ្យា និងសំបកកង់។ សាកសួរទីក្រុងរបស់អ្នកសម្រាប់ព័ត៌មានលម្អិត។

កែច្នៃប្រើប្រាស់ឡើងវិញនៅតាមកន្លែងលក់រាយ



ថង់ឆ្មាស្លឹក និងឫស មិនត្រូវបានគេទទួលយកទេនៅក្នុងកម្មវិធីកែច្នៃប្រើប្រាស់ឡើងវិញនូវសំរាមតាមចិញ្ចើមថ្នល់ ប៉ុន្តែហាងលក់គ្រឿងទេសភាគច្រើន និងហាងលក់រាយធំៗ បច្ចុប្បន្ននេះទទួលយករបស់ទាំងនេះ ដើម្បីធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ។ ស្វែងរកផ្ទះសំរាមដែលនៅខាងមុខហាងលក់ទំនិញ។

Hennepin County
Environment and Energy
hennepin.us/recycling
612-348-3777
34-701-01-17

